

សុវត្ថិភាពនៅផ្ទះ

មិនអីទេកូនសម្លាញ់ នៅឲ្យស្ងៀម។



 The Children's Hospital of Philadelphia®
Hope lives here.®

ក្នុងមួយថ្ងៃៗ មានក្មេងប្រហែលជា ២១ នាក់គេងពេទ្យ មាន រហូសដោយសារប្រើប្រាស់ដាច់ទប់ឲ្យក្មេងដើរ ។

តើអ្នកបានដឹងទេថា?

- ប្រដាប់ទប់ឲ្យក្មេងដើរ បណ្តាលឲ្យមានរហូសច្រើនជាងរបស់ប្រើប្រាស់សម្រាប់ទារកផ្សេងទៀត។
- ការប្រើប្រាស់ដាច់ទប់ឲ្យក្មេងដើរ មិនជួយក្មេងឲ្យឆាប់ចេះដើរទេ ហើយប្រហែលជាពន្យារពេលចេះឈរ ដើរ និងវារ។
- រហូសដែលបណ្តាលមកពីប្រដាប់ទប់ឲ្យក្មេងដើរ ភាគច្រើនបំផុតកើតឡើងនៅពេលដែលនៅជិតមនុស្សចាស់។
- កូនរបស់អ្នកអាចធ្លាក់តាមជណ្តើរ ពេលនៅក្នុងប្រដាប់ទប់ឲ្យក្មេងដើរ ទោះជាមានរនាំងប៉ាងជណ្តើរក៏ដោយ។
- ក្មេងដែលនៅក្នុងប្រដាប់ទប់ឲ្យក្មេងដើរ អាចទៅលឿនជាងជើងទទេ ចំនួនបីហ្វីត ក្នុងមួយវិនាទី។
- វិទ្យាស្ថានពេទ្យកុមារអាមេរិក (American Academy of Pediatrics) ណែនាំឲ្យបញ្ឈប់ការលក់ប្រដាប់ទប់ឲ្យក្មេងដើរ។

សូមមានសុវត្ថិភាព

- ប្រើទ្រុឌ ឬប្រដាប់ក្មេងលេងដែលនៅមួយកន្លែង ជំនួសប្រដាប់ទប់ឲ្យក្មេងដើរ។
- ប្រាប់មណ្ឌលមើលកូនរបស់អ្នកឲ្យប្រើតែប្រដាប់ក្មេងលេងណាដែលនៅមួយកន្លែង។

កម្មវិធីការពារមិនឲ្យមានរហូស Kohl
(Kohl's Injury Prevention Program)

 The Children's Hospital of Philadelphia®
Hope lives here.®

16IIP0013/NP/08-15

©2015 មន្ទីរពេទ្យកុមារក្រុងហ្វីឡាដែលហ្វី (The Children's Hospital of Philadelphia) រក្សាសិទ្ធិគ្រប់យ៉ាង។

សម្រាប់ព័ត៌មានបន្ថែមអំពីការរក្សាសុវត្ថិភាពកូនរបស់អ្នក និងពិធីផ្សេងៗ ទៀតសម្រាប់ក្រុមគ្រួសារ សូមមើល www.chop.edu/kohlschildsafety.

KOHL'SCares.